

សេចក្តីប្រកាសព័ត៌មាន

ថ្ងៃទី 28 ខែឧសភា ឆ្នាំ 2021

ទំនាក់ទំនង ៖ ស៊ីនធា បូធីស្តា (Cynthia Bautista) បណ្តាញ ជាន់ខ្ពស់, 562.570.6645,

[Cynthia.Bautista@lbpl.org](mailto:Cynthia.Bautista@lbpl.org)

សម្រាប់ការផ្សព្វផ្សាយភ្លាមៗ

## បណ្តាល័យសាធារណៈ ឡងប៊ិច ដាក់ឱ្យដំណើរការ កម្មវិធី អាន រដូវក្តៅ ប្រចាំឆ្នាំ 2021 ។

អ្នកអាន គ្រប់អាយុកាលទាំងអស់ អាចចុះឈ្មោះ ចូលរួមកម្មវិធីរយៈ  
ពេល ប្រាំបីសប្តាហ៍នេះ បានដោយឥតគិតថ្លៃ ដោយចាប់ផ្តើមពីថ្ងៃទី 2  
ខែមិថុនា ។

ឡងប៊ិច, CA - បណ្តាល័យសាធារណៈ ឡងប៊ិច (LBPL) នឹងចាប់ដំណើរការ កម្មវិធីអាន រដូវក្តៅ ឆ្នាំ 2021 របស់ខ្លួន នៅថ្ងៃសៅរ៍ ទី 19 ខែមិថុនា វេលាម៉ោង 11 ព្រឹក តាមរយៈ [ទំព័រ LBPL Facebook](#) ។ ព្រឹត្តិការណ៍ បើកដំណើរការ ពិសេស នឹងមានផ្តល់ជូន កម្មវិធីសម្តែង តាមអ៊ិនធឺណែត ដោយគ្រូសៀក គ្រីស្តូហ្វើ ជី (Christopher T. Magician) និងផលិតកម្ម សត្វ ប៉ាស៊ីហ្វិក (Pacific Animal Productions) ។

ចៅហ្វាយក្រុង រ៉ូប៊ឺត ហ្គារសៀ (Mayor Robert Garcia) បានគូសបញ្ជាក់ថា «ខ្ញុំលើកទឹកចិត្ត គ្រួសារទាំងអស់ នៅឡងប៊ិច ទាញប្រយោជន៍ ពីកម្មវិធីបណ្តាល័យសាធារណៈ ឡងប៊ិច រដូវក្តៅ ដ៏អស្ចារ្យនេះ ហើយចាប់ផ្តើមអាន នៅពេលកម្មវិធីនេះបើកដំណើរការភ្លាម ។»

កម្មវិធី រយៈពេលប្រាំបីសប្តាហ៍ នៅឆ្នាំនេះ «ការអានផ្តល់ភាពស្រស់ស្រាយ ដល់ពិភពអ្នក» លើកទឹកចិត្ត អ្នកអាន គ្រប់អាយុកាលទាំងអស់ ឱ្យរុករកពិភពស្រស់ស្រាយ នៅជុំវិញខ្លួនពួកគេ តាមរយៈសៀវភៅ និងសកម្មភាព លក្ខណៈច្នៃប្រឌិត ។ អ្នកអាន ត្រូវបានលើកទឹកចិត្តឱ្យមកយកសៀវភៅ ទៅអានរយៈពេលប្រាំថ្ងៃ ក្នុងមួយសប្តាហ៍ ហើយបំពេញសកម្មភាព ចំនួនពីរ ដើម្បីទទួលបាន ស្លាកនិមិត្ត និងបានចុះឈ្មោះចាប់ផ្តើមផ្សេងសំណាង ប្រចាំសប្តាហ៍ ។ ការចូលរួម ជួយក្នុងលក្ខណៈដ៏អស្ចារ្យ ក្នុងការរក្សា ចិត្តគំនិតក្មេងៗ ឱ្យមានលក្ខណៈសកម្ម នៅខែ ក្នុងអំឡុងរដូវក្តៅ ហើយបង្ការ «បញ្ហាធ្លាក់ចុះសមត្ថភាពអានពេលវិស្សមកាល» កុំឱ្យកើតមាន ចំពោះសមត្ថភាពសិក្សា របស់ពួកគេ ។

ភ្ញៀវអាចចុះឈ្មោះ តាមអ៊ិនធឺណែត ដោយចាប់ផ្តើមទទួល នៅថ្ងៃទី 2 ខែមិថុនា ឆ្នាំ 2021 ដោយប្រើប្រាស់ថ្នាលអាន និមិត្ត របស់ គី កំនរសណ្តែក (Beanstack) ដែលជាគេហទំព័រ និងកម្មវិធីងាយស្រួលប្រើប្រាស់ ក្នុងទូរសព្ទ ចល័ត ដោយអនុញ្ញាតឱ្យអ្នកប្រើប្រាស់ ចូលអាន និងធ្វើសកម្មភាព របស់ខ្លួន សម្រេចឱ្យបានស្នាដៃ ហើយស្វែងរក សៀវភៅថ្មីៗ ។ ដោយចាប់ផ្តើម ពីថ្ងៃទី 2 ខែមិថុនា តទៅ អ្នកគ្រប់គ្នា អាចមកចុះឈ្មោះ ដោយផ្ទាល់ នៅតាម [ទីតាំងបណ្តាល័យ បើកទូលាយ](#) ផងដែរ ។

ហ្គេនដា វិលលាម (Glenda Williams) នាយកបណ្តាល័យសាធារណៈ ឡងប៊ិច បានថ្លែងថា «កម្មវិធីអាន រដូវក្តៅ ប្រចាំឆ្នាំ របស់យើង គឺជាមធ្យោបាយ ដ៏អស្ចារ្យមួយ សម្រាប់ឱ្យគ្រួសារ អាចចំណាយពេល

ប្រកបដោយន័យខ្លឹមសារ ជាមួយគ្នា ។» «ឆ្នាំនេះ យើងខ្ញុំនឹងផ្តល់ជូន កម្មវិធីកូនកាត់ សម្រាប់អ្នកអាន គ្រប់អាយុកាលទាំងអស់អាចអាន និងធ្វើការរុករក បានពេញមួយរដូវក្តៅ ។»

«ការអាន ផ្តល់ភាពស្រស់ស្រាយ ដល់ពិភពលោកអ្នក» ដំណើរការ ពីថ្ងៃទី 19 ខែមិថុនា ដល់ថ្ងៃទី 14 ខែ សីហា និងផ្តល់ជូន កម្មវិធីតតិតត្រៃនានា សម្រាប់កុមារ ក្មេងជំទង់ និងមនុស្សធំ ដើម្បីលើកទឹកចិត្ត និងគាំទ្រ ឱ្យមានការស្រលាញ់ការសិក្សា ។ សកម្មភាព នៅរដូវក្តៅ រួមមាន នាទីនិទានរឿង តាមអ៊ិនធឺណែត ប្រចាំសប្តាហ៍ សម្រាប់កុមារតូចៗ និង កម្មវិធីហត្ថកម្ម យកគ្រឿងទៅធ្វើ សម្រាប់កុមារ មានអាយុ ពី បួនឆ្នាំ ដល់ 10 ឆ្នាំ ។ ក្មេងជំទង់អាចលេងសប្បាយរីករាយ នាពេលរសៀល ជាមួយ ម៉ាក អូស៊ីរ៉ូ (Mark Oshiro) អ្នកនិពន្ធ សៀវភៅ មានចំណងជើងថា យើងម្នាក់ៗ ជាសមុទ្រខ្សាច់ (Each of Us a Desert), និង ធ្វើ បង្កើត រចនាបទ (Make Create Design) ដែលជាសេរីវីឌេអូរៀបរចនាបទ ជាវីដេអូ មាន ៥ វគ្គ (5-part video game design series) ។ កម្មវិធី សម្រាប់មនុស្សធំ មាន ក្លឹបអានសៀវភៅ, វេទិកាជជែក ជាមួយអ្នកនិពន្ធ និងសិល្បករ, និងឱកាសចូលរួមកម្មវិធី «រាត្រីកូនកាត់» ជាមួយគ្រឿងពិសេស សត្វស្លូស ឈ្មោះ ជាកូ (Paco the Sloth) ដែលអ្នកចូលរួមនឹងរៀនកូនកាត់ ខណៈដែលពួកគេសិក្សា អំពីចំណុចក្នុងឱ្យ ចាប់អារម្មណ៍ អំពីសត្វស្លូស (sloths) ។

កម្មវិធីអាន រដូវក្តៅ ប្រព្រឹត្តទៅបាន ដោយមានការគាំទ្រ ពីមូលនិធិបណ្តុះបណ្តាលយុវជន: ឡងប៊ិច និង មិត្តភក្តិ របស់បណ្តុះបណ្តាលយុវជន: ឡងប៊ិច ។ ចិត្តសប្បុរសរបស់ពួកគេ ផ្តល់លទ្ធភាពឱ្យ LBPL អាចផ្តល់ ជូន សៀវភៅ និងគ្រឿងលើកទឹកចិត្តផ្សេងៗ ទៀត ដល់អ្នកចូលរួម ព្រមទាំងផ្តល់ជូន សមត្ថភាពពិសេស បានមកពីអ្នកផ្តល់ការកំសាន្ត និងអ្នកអប់រំ កម្រិតអាជីពបែបគ្រួសារ ។

ដើម្បីស្វែងយល់ បន្ថែមទៀត អំពីកម្មវិធីអាន រដូវក្តៅ និងព្រឹត្តិការណ៍របស់បណ្តុះបណ្តាលយុវជន នាពេលខាងមុខ នេះ សូមចូលទៅ [lbpl.org](http://lbpl.org) ឬទូរសព្ទទៅលេខ 562.570.7500 ។

###